



**សម្រាប់ចុះផ្សាយបន្ទាន់ ៖**

៤ កញ្ញា ២០១៩

**អបអរ និងប្រារព្ធពិធីបុណ្យសែនព្រះខែនៅណាហ្គាវើលដ៍**

**រាជធានីភ្នំពេញ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ ៖** ជួបជុំក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នកនៅណាហ្គាវើលដ៍ក្នុងឱកាសពិធីបុណ្យសែនព្រះខែ! ទទួលយកនូវសំណាងល្អក្នុងឱកាសពិធីបុណ្យប្រពៃណីចិននេះជាមួយនៃសែនព្រះខែដុតថ្មីៗ ការតុបតែងដោយចង្អៀងគោមដ៏ស្អាតប្លែក ការសម្តែងសិល្បៈប្រពៃណីអស្ចារ្យ និងការបញ្ចុះតម្លៃពិសេសជាច្រើនទៀតរបស់យើង!

នៃសែនព្រះខែដែលដុតថ្មីៗរៀងរាល់ថ្ងៃដោយមេចុងភៅឈ្នះពានរង្វាន់របស់យើង មានដាក់លក់នៅណាហ្គាវើលដ៍ហើយ! មានរសជាតិគ្រាប់ឈូកសបែបហុងកុង រសជាតិស្លឹកតើយ រសជាតិកាហ្វេ និងរសជាតិទុរដែលអ្នកអាចជ្រើសរើសនាំគ្នាស៊ីត ឬស៊ីត ២ តម្លៃចាប់ពី ១០\$ ក្នុងមួយដុំ ឬក្នុងមួយប្រអប់មាន ៤ ដុំតម្លៃ ៣៦\$។ ប្រសិនបើអ្នកជា ៥០ ប្រអប់ ឬច្រើនជាងនេះ អ្នកនឹងទទួលបាននូវការបញ្ចុះតម្លៃ ២៥%។ នៃសែនព្រះខែមានដាក់លក់ចាប់ពីឥឡូវនេះរហូតដល់ថ្ងៃទី ១៣ ខែកញ្ញា នៅកន្លែងទទួលភ្ញៀវ និងភោជនីយដ្ឋានចិន Fortune Palace នៅណាហ្គាវើលដ៍ទី១ និងភោជនីយដ្ឋាន Golden Bowl ភោជនីយដ្ឋាន Food Pavilion និងភោជនីយដ្ឋាន Hall of Golden Chimes នៅណាហ្គាវើលដ៍ទី២ ឬលោកអ្នកអាចកម្រង់តាមរយៈអ៊ីម៉ែល [dining@nagaworld.com](mailto:dining@nagaworld.com) ក៏បាន។

ទទួលយកអារម្មណ៍ប្លែក និងសប្បាយរីករាយជាមួយការសម្តែងសិល្បៈជាច្រើនទូទាំងណាហ្គាវើលដ៍ផ្តល់ជូនដោយអ្នកសិល្បៈជាតិ និងអន្តរជាតិ រួមទាំងការសម្តែងសិល្បៈអបអរពិធីបុណ្យសែនព្រះខែរៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៦ យប់នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១។ បន្ទាប់ពីទស្សនាការសម្តែងសិល្បៈ អ្នកអាចថតរូបទុកជាអនុស្សាវរីយ៍ជាមួយអ្នកសិល្បៈរបស់យើងក្នុងឈុតសម្លៀកបំពាក់ប្រពៃណីចិននៅជិតចង្អៀងគោមដ៏ធំ និងរីករាយជាមួយក្បួនដង្ហែចង្អៀងគោមដ៏រស់រវើកទូទាំងអគារ។

រីឯសាលមហោស្រព NABA មានបង្ហាញជូននូវការសម្តែងសិល្បៈ "The Gift" ថ្មីស្រឡាងដែលរៀបរាប់អំពីដំណើររឿងព្រេងរបស់នារីម្នាក់ទៅកាន់ពិភពវេទមន្តមួយដ៏អស្ចារ្យដែលស័ក្តិសមសម្រាប់គ្រប់វ័យ។ សូមអញ្ជើញមកទទួលសំបុត្រតតគិតថ្លៃរបស់អ្នកនៅថ្ងៃនេះនៅណាហ្គាវើលដ៍ដើម្បីទស្សនាការសម្តែងដ៏អស្ចារ្យរយៈពេល ៤៥ នាទីដែលផ្តល់ជូនដោយអ្នកសិល្បៈលំដាប់ពិភពលោកនៅសាលមហោស្រពបច្ចេកវិទ្យាវីដេអូ 3D mapping ចាប់ពីឥឡូវនេះរហូតដល់ចុងខែកញ្ញា ពីរៀងរាល់ថ្ងៃសុក្រ ដល់អាទិត្យ នៅម៉ោង ៨ យប់។



មុនពេលចូលទស្សនាការសម្តែងសិល្បៈ ឬនៅថ្ងៃណាក៏បាន ពុកម៉ែបងប្អូនអាចអញ្ជើញមក ភោជនីយដ្ឋាន 2Pangea ដើម្បីពិសាអាហារប៊ុហ្វេអន្តរជាតិពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់។ ប៊ុហ្វេដែល មានច្រើនមុខជាងគេក្នុងរាជធានីភ្នំពេញនេះ មានគ្រឿងសមុទ្រស្រស់ៗ សាច់ ស៊ូស៊ី ឌីមសាំ ប៉ាស់ ស្កា ភីហ្សា បង្ហែម និងម្ហូបពិសេសៗជាច្រើនមុខទៀត។ មានបម្រើជូនរៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៥: ៣០ ល្ងាច តម្លៃ ៤១៩ សម្រាប់ ២ នាក់។ អាហារប៊ុហ្វេនេះក៏មានរួមបញ្ចូលដោយម្ហូបម៉ាឡេស៊ីផង ដែរចាប់ពីឥឡូវនេះរហូតដល់ថ្ងៃទី ១៦ ខែកញ្ញាដើម្បីអបអរដល់ទិវាបុណ្យឯករាជ្យជាតិរបស់ ប្រទេសម៉ាឡេស៊ី។ ជម្រើសមួយទៀត អ្នកអាចមកពិសាប៊ុហ្វេនេះដែលមានបន្ថែមបង្កងឥត កំណត់នៅរៀងរាល់ថ្ងៃអង្គារជាមួយតម្លៃពិសេស!

សម្រាប់ការញ៉ាំអាហារចុងសប្តាហ៍ពិសេសលក្ខណៈគ្រួសារដែលមានការកម្សាន្តសម្រាប់កុមារ សូមកុំភ្លេចអាហារថ្ងៃត្រង់ថ្ងៃអាទិត្យពិសេសនៅភោជនីយដ្ឋាន 2Pangea ចាប់ពីម៉ោង ១១:៣០ ព្រឹក ដល់ ៣ រសៀល រៀងរាល់ថ្ងៃអាទិត្យ។ តម្លៃ ១៩,៩៩៩ ប៉ុណ្ណោះសម្រាប់ម្នាក់ ១៤៩ សម្រាប់កុមារ អាយុក្រោម ១២ ឆ្នាំ និងឥតគិតថ្លៃសម្រាប់កុមារអាយុក្រោយ ៥ ឆ្នាំ។

ពេលវេលាជីវិតរាយ និងបរិយាកាសមនោរម្យ កំពុងរង់ចាំអ្នកនៅណាហ្គាវើលដ៍ដែលជាកន្លែងដ៏ ស័ក្តិសមឥតខ្ចោះដើម្បីអបអរពិធីបុណ្យសែនព្រះខែជាមួយអ្នកជាទីស្រឡាញ់របស់អ្នក!

**អំពីណាហ្គាវើលដ៍**

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្អាត និងដ៏ល្អប្រណីត ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បារនីយដ្ឋាន និងក្លឹប ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាល មហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ ២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយ ក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមាន លក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប និងសាលដ៏ធំសម្រាប់រៀបចំកម្មវិធី ឬការ ប្រជុំផ្សេងៗ។

សម្រាប់សំណួរទាក់ទងនឹងការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងមកកាន់ ៖

<p>Ms. Melanie Loong Senior Marketing Communications Manager Tel: (+855) 10 737 684 Email: <a href="mailto:melanieloong@nagaworld.com">melanieloong@nagaworld.com</a></p>	<p>កញ្ញា ភោគ សូលីនដា Brand Executive, Marketing Communications Tel: (+855) 15 61 88 86 Email: <a href="mailto:phouksolinda@nagaworld.com">phouksolinda@nagaworld.com</a></p>
---	--